



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប

ដោយមានការគាំទ្រពីគណៈកម្មាធិការ ខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បណ្តាញអង្គការក្រវ៉ាត់បៃតង សមាគមកសិករ និងសមាគមសន្សំ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព ក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥១ នាក់ (២២% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រក្រតីភាព ប្រជាពលរដ្ឋរួមរៀនរាល់គ្នា បាននូវផលប្រយោជន៍។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប	
១- ការសាងសង់បង្គន់អនាម័យ	<ul style="list-style-type: none"> - សុំសាងសង់បង្គន់អនាម័យចំនួន ៤៥០ បង្គន់ នៅទូទាំង ៣ភូមិ ក្នុងឃុំល្វាក្រាំង ដោយបង្គន់នីមួយៗ មានទំហំ ២ម៉ែត្រ គុណ ៣ ម៉ែត្រ មានជញ្ជាំងឥដ្ឋ ដំបូលស័ង្កសី ចាប់ពីចុងឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ២០១២។
២- ការសាងសង់ផ្លូវ	<ul style="list-style-type: none"> - សុំសាងសង់ផ្លូវក្រាលគ្រួសក្រហមចាប់ពី ភូមិឧទ័យ ទៅភូមិបាយដុត មានចំងាយ ៩០០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កំពស់ ១.៥០ ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ ២០១២ បញ្ចប់ឆ្នាំ២០១៣។ - សុំសាងសង់ផ្លូវគ្រួសក្រហម ពីភូមិគោកកណ្តាល ទៅទឹកធ្លាក់ ប្រវែង ១០០០០ ម៉ែត្រ ទទឹង ៤ម៉ែត្រ កំពស់ ១.៥០ ចាប់ពីឆ្នាំ ២០១២ បញ្ចប់ឆ្នាំ២០១៣។

<p>៣-ការសាងសង់អណ្តូងទឹកស្អាត</p> <p>- សុំដឹកអណ្តូងស្នប់ ចំនួន ១៥២ អណ្តូង ដែលមានជម្រៅ ៣៥ ម៉ែត្រ ទាំង ៣ភូមិក្នុងឃុំ ចាប់ពីចុងឆ្នាំ ២០១២ បញ្ចប់នៅឆ្នាំ២០១៣។</p>
<p>៤-ការសាងសង់មណ្ឌលសុខភាព</p> <p>-សុំសាងសង់មណ្ឌលសុខភាពចំនួន ១ខ្នង ទទឹង ៩ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ធ្វើអំពីឥដ្ឋប្រកប្រៀង ក្បាច់ ត្រូវការបុគ្គលិកចំនួន ៩នាក់ ស្រី ៥នាក់។ ត្រូវការថ្នាំព្យាបាលដូចជា គ្រុនចាញ់ រមេង គ្រុនពោះវៀន គ្រុនក្តៅ ជំងឺថ្លើម និង រថយន្តសង្គ្រោះសម្រាប់តែជីកអ្នកជំងឺ មកមណ្ឌលសុខភាព ១គ្រឿងម៉ាកតូយ៉ូតា ឬ តូរីស ឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១២។</p>
<p>៥- ទំនាស់ដីធ្លី</p> <p>- សុំដោះស្រាយយកដីចំនួន ៣០០០ហិចតា ពីក្រុមហ៊ុនបានយ៉ានគ្រុប ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន៣០ គ្រួសារស្ថិតក្នុងភូមិគោកកណ្តាល ភូមិគោកចាន់ និងភូមិឧទ័យ សូមដោះស្រាយនៅចុងឆ្នាំ ២០១១នេះ។</p>

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **កៀ សារៅ** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ ថា «ខ្ញុំស្មោះត្រង់បញ្ហា និងតម្រូវការដែលប្រជាពលរដ្ឋសុំ តម្រូវការអាទិភាពដែលបងប្អូនបានលើកឡើងនឹង ដាក់បញ្ចូលក្នុងផែនការឃុំ។ ខ្ញុំនឹងធ្វើរបាយការណ៍តម្រូវការនីមួយៗ ដែលអង្គសិក្ខាសាលារកឃើញនឹងដាក់ ជូនថ្នាក់ស្រុក»។ លោកបានសម្តែងការអរគុណ ដល់អង្គការខុមហ្វ្រែល សមាគមដៃគូដែលបានគាំទ្រការ រៀបចំសិក្ខាសាលានេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីតួនាទីម្ចាស់ឆ្នោត និងជាទុនមួយសំរាប់ឱ្យ យើងខ្ញុំអនុវត្តន៍បន្ត។

លោក **អ៊ុំ ហាំ** តំណាងគណបក្សនរោត្តមរណបូទិ៍ និងជាជំទប់ឃុំ បានមានប្រសាសន៍ថា «ខ្ញុំសូម អរគុណដល់អង្គការខុមហ្វ្រែល អង្គការដៃគូ និងសហគមន៍ ដែលបានផ្តល់ឱកាសឱ្យគណបក្សនយោបាយ សម្តែងមតិឱ្យប្រជាពលរដ្ឋ បានយល់ជ្រាបពីការងាររបស់គណបក្សនយោបាយនីមួយៗ និងក្រុមប្រឹក្សាឃុំ ខ្ញុំ នឹងយកតម្រូវការដែលអង្គសិក្ខាសាលារកឃើញដាក់ក្នុងកម្មវិធីនយោបាយក្រុមប្រឹក្សាឃុំខាងមុខនាឆ្នាំ ២០១២»។

- សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖
១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ជាច្រើនយល់ និងត្រូវបានចងក្រងជា របាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd¹

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវ របាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀង និង មិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោល បំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យ មានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយ ការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការ បំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 016